



ខុមហ្វ្រែល COMFREL

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)

COMMITTEE FOR FREE AND FAIR ELECTIONS IN CAMBODIA (COMFREL)

ទីស្នាក់ការកណ្តាលផ្ទះលេខ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Central Office: #138, St. 122, Teuk Laak I, Tuol Kork, Phnom Penh, CAMBODIA.

P.O. Box 1145, Tel: (855) 23 884 150 Fax: (855) 23 883 750

E-mail: comfrel@online.com.kh Website: <http://www.comfrel.org>

គណៈកម្មាធិការនាយក

BOARD OF DIRECTORS

1. លោក ធីន សារាយ

Mr. THUN Saray

ប្រធានគណៈកម្មាធិការនាយក

និងជាប្រធាន ADHOC

2. លោក សុគ សំឡៅ

Mr. SOK Sam Oeun

អនុប្រធានគណៈកម្មាធិការនាយក

និងជានាយក CDP

3. លោក យ៉ែម ប៊ុន

Mr. YIM Po អគ្គហេតុការណ៍

និងជានាយក CPCR

4. អ្នកស្រី ស៊ុន ចាន់ថុល

Ms. SUN Chansen សមាជិក

និងជាប្រធាន KYA

5. លោក យ៉ុង គីម អេង

Mr. YONG Kim Eng សមាជិក

និងជានាយក PDP-Center

6. លោក ម៉ូ សារិន

Mr. MOM Sarin សមាជិក និងជានាយក

HRCCO

7. អ្នកស្រី ធីត សារាយ

Ms. TIV Saray សមាជិក

និងជាសហនាយក WMC

8. កញ្ញា សយ សារា ចន្ទធី

Ms. SAY Sara Vathany សមាជិក

និងជានាយក CWCC

9. លោក គីម សុវណ្ណ

Mr. KIM Sovann សមាជិក និងជានាយក

VIGILANCE

10. នាយក LAC (NA)

11. នាយក KKKIRO (NA)

12. អ្នកស្រី លីង យ៉ុង ហៀង

Ms. PEUNG Yok Hiep សមាជិក

ជាតំណាង Dignitary

13. លោក សិន សែន

Mr. SEN Set សមាជិក

ជាតំណាង Dignitary

URGENT JOB VACANCY

The Committee for Free and Fair Elections in Cambodia COMFREL is a strong and enduring Cambodian NGO dedicated to providing an independent and non-partisan role in the formation and growth of Cambodian democracy. COMFREL has participated in the 1998, 2003 and 2008 National Assembly Elections and the 2002 and 2007 commune council election. **COMFREL is recruiting a qualified Cambodian national based in Phnom Penh for the position of Monitoring Officer.**

Job Duties:

-Liaise with Governmental Institutions, National Assembly, National Election Committee (NEC), NGOs, Political Parties and Media.

-Help collect and analyze information obtained through primary or secondary data related to National Assembly, Royal Government, Political and Election affairs;

-Write report on Royal Government Platform fulfillment, National Assembly Performances and election related issues;

-Conduct training on monitoring skills for COMFREL observers;

-Help organize workshop or forum

-Perform other tasks and assignments as needed;

Job requirements:

-University degree in related field, preferably in Political Science, Journalism or Law;

-Minimum 2 years of experience most favor focused skills on report writing; experience in news writing is an advantage;

-Good command of English both writing and speaking;

-Good knowledge of the Cambodian current affairs, as well as the media and election systems and political knowledge is an advantage;

-Demonstrated interest in Cambodian democratic process, politics and media issues;

-Computer skills and experience in MS Word, Excel, and Access is a plus;

-Experience and commitment to work under pressure;

Application Information

Qualified Candidates are invited to submit their Curriculum Vitae with cover letter to the below address or email. Female are encouraged to apply. For detail, visit www.comfrel.org

COMFREL Office: #138, St. 122, Toeuk Laak I, Tuol Kork, Phnom Penh

Tel: 023 884 150/023 883 967, Or E-mail to: Fitour@comfrel.org

Deadline:

- Application in hard copy: no later than 04 November 2011 at 5.00 pm

- Application through e-mail: no later than 06 November 2011 at 5.00 pm